



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី១៩ លេខ០២

ថ្ងៃអាសទី០១ ឆ្នាំ២០១៩

ព័ត៌មាន

ច្បាប់ចម្លង

ទិស្តីការគណនេយ្យប្រតិបត្តិ

សារធាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស

ក

មាតិកា

I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ២៥-១២-២០១៨ - ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៤៤៣ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន ១ ៤២៥ រូប នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតខ្ពស់ នៅក្រសួងអប់រំ យុវជន និងកីឡា (តទៅ រាជកិច្ចលេខ ០៣) ១៣១
- ២៦-១២-២០១៨ - ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៤៤៤ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស មុនីសារាភ័ណ្ណ ថ្នាក់ មហាសេរីវង្សន៍ ចំពោះ ព្រះសង្ឃ អស់លោក និងឧបាសក ចំនួន ២២ អង្គ/រូប ១៥១
- ២៦-១២-២០១៨ - ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៤៤៥ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សា សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នីតិកាលទី ៦ ចំនួន ០៤ រូប ១៥៣
- ២៦-១២-២០១៨ - ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៤៤៦ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ឯកឧត្តម **រ័ត្ន សុខុន** ជាទីប្រឹក្សា សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នីតិកាលទី ៦ មានឋានៈស្មើ ទេសរដ្ឋមន្ត្រី ១៥៤
- ២៦-១២-២០១៨ - ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៤៤៧ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សា និងជំនួយការលោកជំទាវ **យួន សុដារី** អនុប្រធានទី ២ នៃរដ្ឋសភា ក្នុងនីតិកាលទី ៦ ចំនួន ២៤ រូប ១៥៥
- ២៦-១២-២០១៨ - ព្រះរាជក្រឹត្យ នស/រកត/១២១៨/១៤៤៨ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី កញ្ញា ឧបាសិកា និងព្រះសង្ឃ ចំនួន ៦២ រូប/អង្គ ១៥៧

II- រាជរដ្ឋាភិបាល

១- អនុក្រឹត្យ

- ១៨-១២-២០១៨ - អនុក្រឹត្យលេខ ១២២៤ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ (តពី រាជកិច្ចលេខ ០១) ១៥៩

ខ

- ១៨-១២-២០១៨ -អនុក្រឹត្យលេខ ១២២៧ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ២៤៦
- ២៥-១២-២០១៨ -អនុក្រឹត្យលេខ ១២២៨ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ២៤៧
- ២៥-១២-២០១៨ -អនុក្រឹត្យលេខ ១២៣០ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ២៤៩
- ២៥-១២-២០១៨ -អនុក្រឹត្យលេខ ១២៣១ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ២៥១

២-សេចក្តីសម្រេច

- ០២-០១-២០១៩ -សេចក្តីសម្រេចលេខ ០១ សសរ ស្តីពី ការតែងតាំងសមាសភាពគណៈកម្មការ
អន្តរក្រសួង សម្រាប់រៀបចំប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា ២៥៣
- ១១-០១-២០១៩ -សេចក្តីសម្រេចលេខ ០៤ សសរ ស្តីពី ការតែងតាំងទីប្រឹក្សាសម្តេចអគ្គមហា
សេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ២៥៥

៣-សារាចរ

- ០២-០១-២០១៩ -សារាចរលេខ ០១ សរ ស្តីពី ការកំណត់នីតិវិធីសម្រាប់បើកផ្តល់ប្រាក់របបសន្តិសុខសង្គម
រៀងរាល់ពីរសប្តាហ៍ម្តងក្នុងខែនីមួយៗ ជូនអតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន និង
អ្នកនៅក្នុងបន្ទុក ២៥៧

៤-សារាចរណែនាំ

- ០៩-០១-២០១៩ -សារាចរណែនាំលេខ ០១ សរណន ស្តីពី ការផ្តល់លិខិតឆ្លងដែនការទូត ២៥៩



ព្រះរាជក្រឹត្យ

នស/រកត/១២១៨/៧៤៣

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សម្តេចហោរាសាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្រើងហានុញ្ញស័ក្តិ និងផ្ទាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន ១ ៤២៥ រូប នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម នៅក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ ៖

- ១- លោក **ប្រាសាទ ឡាន់** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ផ្នែកលេខ ៥ មកជាផ្ទាក់លេខ ៤
- ២- លោក **សេន ផន្លា** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ផ្នែកលេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ផ្នែកលេខ ៦
- ៣- លោក **ញាង សាខឿន** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ផ្នែកលេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ផ្នែកលេខ ៦
- លោកស្រី **ចៅ ច័ន្ទសោ** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ផ្នែកលេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ផ្នែកលេខ ៦
- លោក **កែត សុភាធីន្ទា** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ផ្នែកលេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ផ្នែកលេខ ៦



៣៣៦ - លោក	សូ ឡឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
៣៣៧ - លោក	ឌីន ហ៊ុនឡូ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
៣៣៨ - លោកស្រី	ធីតា អារីយ៉ាដាវី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
៣៣៩ - លោក	គឹម សាគុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
៣៤០ - លោក	គង់ ចន្ទធីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
៣៤១ - លោក	ធីតា សុវណ្ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
៣៤២ - លោក	ឈន ភី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
៣៤៣ - លោក	ខឹម ធួរា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
៣៤៤ - លោក	ណន ចង់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
៣៤៥ - លោក	កេវ ចាវនៈ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៥ មកជាថ្នាក់លេខ ៤
៣៤៦ - លោក	ហុន ឧបុលវណ្ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
៣៤៧ - លោកស្រី	ដុន សុំណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
៣៤៨ - លោក	សន សារ៉េត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
៣៤៩ - លោក	លី ចន្ទ្យៈ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
៣៥០ - លោក	មី ម៉ុនសុផុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
៣៥១ - លោក	ហួន សុំណាវ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
៣៥២ - លោក	ហួន ធីរ៉ូ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦
	ម៉ែន ណារិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦





ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៨/១៤៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឡោសព្រះរាជទាន

មូល

គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ណ ថ្នាក់ មហាសេនីវិទ្យុន៍

- ១-ព្រះសុធម្មរក្ខិតោ រឿង សាវន
- ២-ព្រះតេជគុណ ប៊ាង លីមស៊ាង
- ៣-ព្រះតេជគុណ ហឿម សុវណ្ណារ៉ា
- ៤-ឧបាសក ហ៊ុក នោង
- ៥-លោក រឿន រុទ្ធិ
- ៦-លោក រឿម សុខពីនី
- ៧-លោក ម៉ុ យ៉ានមុនី
- ៨-ឧត្តមសេនីយ៍ត្រី សុខ សេរី អត្តលេខ០១៤១៧៤
- ៩-ឧត្តមសេនីយ៍ត្រី កុល ពិសិដ្ឋ អត្តលេខ៧២៨៨៩
- ១០-ឧត្តមសេនីយ៍ត្រី វង្ស ធៀន អត្តលេខ៦៨៣៣៨
- ១១-វរសេនីយ៍ឯក ឈឹម សុវត្ថា អត្តលេខ៦២៥៦៧
- ១២-វរសេនីយ៍ឯក ហ៊ី សុភ័ក្ត្រ អត្តលេខ៥៧៤៥៤
- ១៣-វរសេនីយ៍ទោ លី វិះ អត្តលេខ៦៤៤០២
- ១៤-វរសេនីយ៍ទោ ឌី រដ្ឋាណារ៉េត អត្តលេខ៦៦៨០៧
- ១៥-វរសេនីយ៍ទោ អ៊ុក សុផល អត្តលេខ៥៤៩០៧
- ១៦-វរសេនីយ៍ទោ ថូ ចាន់ធា អត្តលេខ៥៥០១០
- ១៧-វរសេនីយ៍ទោ ឡេង ចាន់រស្មី អត្តលេខ៦៤៤០២
- ១៨-វរសេនីយ៍ត្រី ឡេង ណារិទ្ធ អត្តលេខ២៧២៦២
- ១៩-វរសេនីយ៍ត្រី ណុប វ៉ាណា អត្តលេខ២០៦៤១
- ២០-វរសេនីយ៍ត្រី កាន់ ឧសភា អត្តលេខ៣៣៧៩០



២១-វរសេនីយ៍ត្រី	លី	តារាពិសិដ្ឋ	អត្តលេខ៦៨២៦៦
២២-វរសេនីយ៍ត្រី	អៀង	ភ័ណសុភក្រ	អត្តលេខ៦០២៦១

ព.ស. ១៤១២. ១៤៦៣

ស វិហារនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៨/១៤៤៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលប្រកាសឲ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
- បានទ្រង់យល់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នាថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការបោះឆ្នោតជ្រើសតាំងរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សា សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នីតិកាលទី៦ ចំនួន ០៤រូប៖

- ១-ឯកឧត្តម **ហ៊ុន គឹមហេង** មានឋានៈស្មើ **រដ្ឋមន្ត្រី** បន្ថែមលើមុខងារបច្ចុប្បន្ន
- ២-ឯកឧត្តម **ទួន ប័ន្ទរិទ្ធ** មានឋានៈស្មើ **រដ្ឋលេខាធិការ** បន្ថែមលើមុខងារបច្ចុប្បន្ន
- ៣-ឯកឧត្តម **តាំង សុខាត** មានឋានៈស្មើ **រដ្ឋលេខាធិការ**
- ៤-ឯកឧត្តម **ទ្រី ជានុច** មានឋានៈស្មើ **រដ្ឋលេខាធិការ**

មាត្រា ២ : សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះរាជលញ្ឆករ ១៤១២-១៤៦៤

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៨

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកាលលេខ ០១៣ បិណ ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៨/១៤៤៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលប្រកាសឲ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានាទូរដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
- បានទ្រង់យល់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នាថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការបោះឆ្នោតជ្រើសតាំងរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈឯកឧត្តម **ភ្នែ សុខន** ជាទីប្រឹក្សា សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ** ប្រធានរដ្ឋសភា នីតិកាលទី៦ មានឋានៈស្មើ **ទេសរដ្ឋមន្ត្រី** ។
- មាត្រា ២ :** សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

១៧៧៧, ១៤, ១២, ១៤៦៥

N N
សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៨

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ
យើង

នស/រកត/១២១៨/១៤៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលប្រកាសឲ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
- បានទ្រង់យល់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នាថ្ងៃព្រហស្បតិ៍ ១១ រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការបោះឆ្នោតជ្រើសតាំងរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា និងជំនួយការលោកជំទាវ **ឃួន សុធារី** អនុប្រធានទី២ នៃរដ្ឋសភា ក្នុងនីតិកាលទី៦ ចំនួន ២៤រូប៖

ក-ទីប្រឹក្សា

- | | |
|--|--|
| ១- លោកជំទាវ ជូ ញ៉ា | មានឋានៈស្មើ រដ្ឋលេខាធិការ |
| ២- លោកជំទាវ ចង់ មឃ្មុំរ៉ា | មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៣- ឯកឧត្តម ឌី សំណាង | មានឋានៈស្មើ រដ្ឋលេខាធិការ |
| ៤- ឯកឧត្តម វិភាគ សីហា | មានឋានៈស្មើ រដ្ឋលេខាធិការ |
| ៥- ឯកឧត្តម តាំង សុខជា | មានឋានៈស្មើ រដ្ឋលេខាធិការ |
| ៦- ឯកឧត្តម ឆៀ ស៊ុននាយ | មានឋានៈស្មើ រដ្ឋលេខាធិការ |
| ៧- ឯកឧត្តម អ៊ុច វិចិត្រ | មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៨- លោកជំទាវ ឱក ស៊ីនី | មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៩- ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡឹក វិវាណា | មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ១០- ឯកឧត្តម វ៉ាត បុត្តា | មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ១១- ឯកឧត្តម ធាន ចន្ទធីន | មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារ បច្ចុប្បន្ន |



- ១២- ឯកឧត្តម តាំង ម៉ីនហ៊ុន
- ១៣- ឯកឧត្តម សុខ ចំរើន
- ១៤- ឯកឧត្តម ឃ្លែង សារធីយ
- ១៥- ឯកឧត្តម ប្រាក់ ឈៀង
- ១៦- លោកជំទាវ ធីត្យ ខាំដារ៉ា
- ១៧- ឯកឧត្តម សរ ភីមស្រីន
- ១៨- ឯកឧត្តម ជា សំបូរ
- ១៩- ឯកឧត្តម ចាន់ ស៊ីណូ

- មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- មានឋានៈស្មើ អនុរដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្ន
- មានឋានៈស្មើ អនុរដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្ន
- មានឋានៈស្មើ អនុរដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្ន
- មានឋានៈស្មើ អនុរដ្ឋលេខាធិការ
- មានឋានៈស្មើ អនុរដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្ន
- មានឋានៈស្មើ អនុរដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្ន
- មានឋានៈស្មើ អនុរដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្ន

ខ-ជំនួយការ

- ១- ឯកឧត្តម លី ចំនួនឿ
- ២- លោកជំទាវ យុន ភីវ៉ាដា
- ៣- ឯកឧត្តម ជិន វណ្ណថា
- ៤- ឯកឧត្តម អ៊ុយ សមផល្លារិទ្ធិ
- ៥- លោកជំទាវ ធីត លីណា

- មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
- មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
- មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
- មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន
- មានឋានៈស្មើ អគ្គនាយក

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព.ស. ១៤១២. ១៤៦៦

N N
សហមុនី

នរោត្តម សហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨

បានធម្មត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៨/១៤៤៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិទ្ធ
ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

ក-គ្រឿងឥស្សរិយយស ជាគូបការ

១-ឯកឧត្តម ម៉ីន ចន្ទី

២-ឯកឧត្តម ជា ស្មឿន

ខ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនីវិទ្យុន៍:

១-ព្រះធម៌បញ្ញាបតី ព្រះមហា នារិន

២-ឯកឧត្តម ចាន់ សំរេត

៣-ឧកញ៉ា មួន សារៈមុនី

៤-លោក សុខ វិរៈ

៥-លោក ជូ ចិន្ដា

៦-លោកស្រី ជា ណារី

៧-លោក ម៉ែន ច័ន្ទជារិន្ទ

៨-លោក គុន សុមន្ត

៩-លោក ម៉ូ ពិសិដ្ឋ

១០-លោក កែវ ម៉ង់តា

១១-លោក គី ពេនសុមន្ត

១២-លោក ស៊ីន ម៉ីនអ៊ី

១៣-លោក រៀង កណ្តារ៉ា

១៤-លោក សុខ សុភក្តិ

១៥-លោក ឯក តារា

១៦-លោក ឡាយ ហុន

១៧-លោក គង់ សោភ័ណ្ណ

១៨-លោក ពិជិត សិរិវិទ្ធ

១៩-លោក កែវ អេនា

២០-បណ្ឌិត សៀង ឫទ្ធិ

២១-លោក ត្រេង លី

២២-លោក គឹម អរុណ

គ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា

១-ឧកញ៉ា លីស ចិន្ដា

២-លោកស្រី សំ លក្ខិណា

៣-លោក ឈាន ម៉ែន

៤-លោក កេត ជ័ន

៥-កញ្ញា កែវ លីដា

៦-លោក ជា ចំរើន

៧-លោក ជា កុកតូន

៨-លោក តេ អ៊ីង

៩-លោក ធីន ទ្រី

១០-លោក ហេង សុបញ្ញា

១១-លោក គុន ពាសី

១២-លោក គុន ចាន់សា



យ-គ្រឿងឥស្សរិយយស មុនីសារាត្រីឡា ថ្នាក់ មហាសេនា:

- ១-ព្រះរតនលិង្គ ឧប ភារម្យ ២-ឧកញ៉ា ហោ បុធុមរ័ត្ន
- ៣-ឧបាសិកា ហុក សែសេង ៤-លោក ទេព វ៉ាធុង
- ៥-កញ្ញា ភានី សុជាតា ៦-ឧបាសិកា សុន ធុច

ង-គ្រឿងឥស្សរិយយស ព្រះរាជានាយក្រកម្ពុជា ថ្នាក់ ធិបតីនូ:

- ១-លោកស្រី យន សុខលី ២-លោកស្រី ឃឹម ម៉ុំឡុយ
- ៣-លោកស្រី ម៉ឿង ស៊ីនណារី ៤-លោកស្រី ឆឹម ផាន់តា
- ៥-លោក គង់ ថាវី ៦-លោក ហេង ជារ៉ា
- ៧-Mr. KATSU Shigeaki ៨-លោក នាង នីននាង
- ៩-លោក ស៊ឹម សារ៉ាពេជ្រ ១០-លោក ជួន សេដ្ឋា
- ១១-លោកស្រី ជា ណារី ១២-លោកជំទាវ ម៉េង សាម៉ារី
- ១៣-លោក ម៉ុន វិធុន ១៤-លោក ឈឹម ម៉ុំឈឹម
- ១៥-លោក ទេព សេដ្ឋា ១៦-លោក សុ សុភា
- ១៧-លោកស្រី ម៉េង គូម៉ារី ១៨-លោកស្រី ចាន់ ភារិទ្ធ
- ១៩-លោក សោម ស៊ីនស្រេង ២០-លោកយាយ ខេង ណែនស៊ឹម

ព.រ.ល. ១២១២. ១៤៦៧

ស វហាមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨

បានធម្មត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត មិន ឈិន



តមកពីរាជកិច្ចលេខ ០១

ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២២៤ អនក្រ.តត



អនុក្រឹត្យ

ស្តីពី

ការកម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងអប់រំ យុវជន និងកីឡា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សេចក្តីផ្តើម

មាត្រា ១.- កម្លើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន ៣ ៩៩៧ រូប នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម និង ក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ ដូចមាន រាយនាមខាងក្រោម ៖

- ១ - លោក **ខៀវ សំរុង** ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១

១/១៤៨


១៦៥៩	- លោក	ហ៊ុយ ណារ៉ែន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១៦៦០	- លោកស្រី	អេង ចាន់តែ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១	មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៦៦១	- លោកស្រី	ហាម បញ្ញា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១	មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៦៦២	- លោកស្រី	ផាន់ កេត្យាណុភាព	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៦៦៣	- លោកស្រី	ផន សុធារិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៦៦៤	- លោក	ស្រី សុគន្ធារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៦៦៥	- លោក	សេង សុខម៉េង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៦៦៦	- លោកស្រី	អ៊ុយ ភាព	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៦៦៧	- លោកស្រី	អ៊ុន ធិត្យារ៉ាស៊ី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៦៦៨	- លោកស្រី	អ៊ុន ពនិតា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៦៦៩	- លោក	ម៉ិច គង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៦៧០	- លោក	នុត ជ័យ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៦៧១	- លោក	ម៉ែន អូន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៦៧២	- លោក	ឈុំ ឈុនហ៊ាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៦៧៣	- លោកស្រី	តែម ពៅ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៦៧៤	- លោកស្រី	ចាន់ ស្រីម៉ៅ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១	មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៦៧៥	- លោក	ជា គឹមសល់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១៦៧៦	- លោក	ឡុក សៅ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៦៧៧	- លោក	ត្រី លីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៦៧៨	- លោកស្រី	លុក ធីតា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៦៧៩	- លោកស្រី	ឈុន ណែនឡាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៦៨០	- លោកស្រី	ម៉ែម រេនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៦៨១	- លោក	នង ហ៊ាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៦៨២	- លោកស្រី	ម៉ែលីន សោភា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១៦៨៣	- លោកស្រី	ហាង ម៉ឺនុនារា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១៦៨៤	- លោក	ស៊ុំ សុដា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១៦៨៥	- លោក	ម៉ែម ម៉ឺនុនារា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១៦៨៦	- លោក	គង់ សុខហោង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១៦៨៧	- លោក	ឡុប ធារឹត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១



១៦៨៨	-	លោក	សៅ សុផា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១៦៨៩	-	លោក	ម៉ៅ ស៊ុនឡេង	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១	មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៦៩០	-	លោក	តែ ឡានីន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១	មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៦៩១	-	លោកស្រី	វិណ មករា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១	មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៦៩២	-	លោក	សរ ម៉ានិត	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១	មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៦៩៣	-	លោក	ហៀង វិបុល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១៦៩៤	-	លោកស្រី	សោ និមល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១៦៩៥	-	លោកស្រី	យ៉ុន បុត្រា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៦៩៦	-	លោកស្រី	ញឹម សុខតិរម្យ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១	មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៦៩៧	-	លោក	ហ៊ុន ស៊ីនី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១	មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៦៩៨	-	លោកស្រី	វី សុចិន្ដា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១	មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៦៩៩	-	លោក	សេង សោភ័ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៧០០	-	លោកស្រី	ទួន សុហ៊ុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៧០១	-	លោក	សៅ និម៉ាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៧០២	-	លោក	មុត ធិត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៧០៣	-	លោក	ឡេង គឹមសាន្ត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៧០៤	-	លោក	សៅ សុខបរម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១៧០៥	-	លោក	តេង មករា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៧០៦	-	លោកស្រី	ដា ចាន់វិទ្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១៧០៧	-	លោក	សំ សារឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១៧០៨	-	លោក	ខោល សារ៉ាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១៧០៩	-	លោកស្រី	ចាន់ សុខុម៉ានីយ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១	មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
១៧១០	-	លោក	ម៉េង វណ្ណវិទ្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១៧១១	-	លោកស្រី	ម៉េង សោភ័ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៧១២	-	លោក	សោម សុខដារិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៧១៣	-	លោក	ម៉ៅ អេងហ៊ាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១



១៨០៤	- លោកស្រី	វ៉ារ សុគន្ធានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៨០៥	- លោក	នុត សាវ៉ាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៨០៦	- លោកស្រី	គុន អេន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១៨០៧	- លោកស្រី	ស៊ិន គឹមសាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១៨០៨	- លោកស្រី	អ៊ុយ អម្ពុរា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១៨០៩	- លោក	ឃុំ ម៉េងយ៉ឹម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១៨១០	- លោកស្រី	ទី លីវណ្ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១៨១១	- លោកស្រី	សុវណ្ណ ស៊ីសេរ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១៨១២	- លោកស្រី	សុវណ្ណនី ផល្លីដា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១៨១៣	- លោក	ថៃហា បុត្រប្រសិទ្ធិគន្ធី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
១៨១៤	- លោក	នួន រិទ្ធី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
១៨១៥	- លោកស្រី	ចាម សុខលីម	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
១៨១៦	- លោកស្រី	នួន ច័ន្ទសុវិជ្ជា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
១៨១៧	- លោកស្រី	ហួន សុភាព	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
១៨១៨	- លោកស្រី	ហ៊ុន ពុទ្ធារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
១៨១៩	- លោក	ហួន គុណធុឡ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៨២០	- លោក	សាន់ ម៉ីនណាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៨២១	- លោកស្រី	ហើវ សុដាវិធម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៨២២	- លោកស្រី	ម៉ៅ ភាពធុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៨២៣	- លោកស្រី	ចាន់ លក្ខិណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៨២៤	- លោកស្រី	ណុម សាធុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៨២៥	- លោកស្រី	ម៉ៅ ឃុំ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៨២៦	- លោក	សុខ សារឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៨២៧	- លោក	អុល យុទ្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៨២៨	- លោកស្រី	ម៉េងលី វិរ៉ាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៨២៩	- លោកស្រី	ហឿ រដ្ឋនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៨៣០	- លោកស្រី	ខេម ម៉ារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១




១៨៩២	- លោកស្រី	ឆ្លាង សាវ៉េត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៨៩៣	- លោកស្រី	ជា សុផាន់នី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៨៩៤	- លោកស្រី	ត្រៀង ជារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១៨៩៥	- លោកស្រី	នេវ នារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១៨៩៦	- លោក	ខែត ចាន់សិដ្ឋ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៨៩៧	- លោក	បាយ បន្ទា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៨៩៨	- លោកស្រី	រោង គឹមស្រៀន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៨៩៩	- លោក	សុផាត ប៊ុណ្ណារា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩០០	- លោកស្រី	សំ ចាន់បូផា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩០១	- លោក	ប៉េង តុច	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩០២	- លោក	តុច ប្រាជ្ញា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩០៣	- លោក	ឡេង បស្សា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩០៤	- លោក	ទួន រំដោះ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩០៥	- លោក	រ៉ឹម សុខា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩០៦	- លោក	ហេង សុភីម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩០៧	- លោក	សុខ ជួបចន្ទ្យៈ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩០៨	- លោកស្រី	ហិរិច សម្ពុស្ស	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
១៩០៩	- លោក	សេង កក្កី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
១៩១០	- លោកស្រី	ហេង បន្ទុជារិទ្ធិ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
១៩១១	- លោក	ប៊ុន រិទ្ធិយ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
១៩១២	- លោក	ប៉េង សុចិន្ដា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
១៩១៣	- លោកស្រី	និល គន្ធា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩១៤	- លោក	កេវ ថាប	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩១៥	- លោកស្រី	និល វីរ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១៩១៦	- លោក	ឡុន ឡឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១៩១៧	- លោកស្រី	តាន់ ប៊ុណ្ណារា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១៩១៨	- លោក	វីង វីនៈ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	

១៩៤៩	-	លោកស្រី	ឡាង ចន្ទមុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩៥០	-	លោក	លឹម ចាន់ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩៥១	-	លោកស្រី	ភាគ វិរិយ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩៥២	-	លោក	ស៊ីង គង់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩៥៣	-	លោកស្រី	ណុម ចន្ទ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩៥៤	-	លោកស្រី	ម៉ែន ឡុង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩៥៥	-	លោកស្រី	ស៊ី ត្រីមុំ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩៥៦	-	លោកស្រី	ធា ពុនសេរីផល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩៥៧	-	លោកស្រី	រស់ សុជាតិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩៥៨	-	លោក	ហែល ម៉ូណូ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១៩៥៩	-	លោក	មុនី រ័ត្ន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩៦០	-	លោកស្រី	ផេង ពុទ្ធា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩៦១	-	លោក	អ៊ុំច សុគន្ធា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩៦២	-	លោក	វិណ ជារិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩៦៣	-	លោក	សំ សុផាណារក្ស	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩៦៤	-	លោកស្រី	សុខ ស៊ីណាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១៩៦៥	-	លោក	សំរោត សុវិសាល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១៩៦៦	-	លោកស្រី	យាន រដ្ឋា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩៦៧	-	លោក	សុយ ត្រី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩៦៨	-	លោក	ស្តេច ប្រុញ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩៦៩	-	លោក	ហ៊ុន សារ៉ុម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩៧០	-	លោក	ជីវ ត្រី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩៧១	-	លោកស្រី	សៅ ជិនឆន្ទី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩៧២	-	លោក	តាន់ ឆន្ទីម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩៧៣	-	លោកស្រី	គុណ កក្កី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
១៩៧៤	-	លោក	ហែម វិភិត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩៧៥	-	លោកស្រី	សិន កាល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
១៩៧៦	-	លោកស្រី	អ៊ុំអ សម្បស្ស	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
១៩៧៧	-	លោក	ស៊ិន សុភ័ក្ត្រ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	




២០២៨	-	លោកស្រី	គង់ ឡាវិទូ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ៤	
២០២៩	-	លោកស្រី	ហេង រ័ត្នជាតិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២០៣០	-	លោក	សុខ ត្រាយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២០៣១	-	លោក	យូ ម៉ីនថា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ៤	
២០៣២	-	លោកស្រី	ឡឿង ចាន់សុភាព	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ៤	
២០៣៣	-	លោកស្រី	ណាង ពេជ្រល័ក្ខណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២០៣៤	-	លោកស្រី	ម៉ង់ ស៊ីនេត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២០៣៥	-	លោកស្រី	អ៊ិន សៀម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២០៣៦	-	លោក	សុខ យុទ្ធិសារ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២០៣៧	-	លោកស្រី	សុខ សារីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២០៣៨	-	លោក	ស៊ិន ស៊ីន្យា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២០៣៩	-	លោកស្រី	ប្រាង បន្ទុល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២០៤០	-	លោក	ឈឹត លៀងឡឿង	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ៤	
២០៤១	-	លោកស្រី	លុក សុលីនជា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ៤	
២០៤២	-	លោកស្រី	ឡាំ សុខឡាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២០៤៣	-	លោក	គុន ហួយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២០៤៤	-	លោកស្រី	ទូច មូដា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២០៤៥	-	លោក	ពៅ ម៉ីន្យា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២០៤៦	-	លោក	សុខ សាច	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ៤	
២០៤៧	-	លោកស្រី	ចាន់ បុណ្ណារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២០៤៨	-	លោក	ជ័យ ធិត្យុទ្ធីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២០៤៩	-	លោក	សុ ឡោ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២០៥០	-	លោកស្រី	លីម ត្រីនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២០៥១	-	លោក	ឃីក សុខេម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២០៥២	-	លោកស្រី	ខុន ចាន់ថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២០៥៣	-	លោកស្រី	អ៊ុន សិរីធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២០៥៤	-	លោកស្រី	ថេង សុខមុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១




២០៨៦	-	លោក	ឈុន ឈាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២០៨៧	-	លោកស្រី	ហ៊ុន ចាន់ណេត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២០៨៨	-	លោកស្រី	ចា សុភត្តា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២០៨៩	-	លោកស្រី	ច័ន្ទ បុត្តា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២០៩០	-	លោកស្រី	ហ៊ុន ជាតិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២០៩១	-	លោក	សៀង បូរ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២០៩២	-	លោកស្រី	ជា សុជាតិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២០៩៣	-	លោកស្រី	កែវ កញ្ញា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២០៩៤	-	លោកស្រី	ពិន ឡាម៉ុច	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២០៩៥	-	លោកស្រី	ប្រាស វ៉ាន់រ៉ែន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២០៩៦	-	លោក	ហៀង រ៉ូម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២០៩៧	-	លោកស្រី	ប្រាស វណ្ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២០៩៨	-	លោក	ទេព សុខា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២០៩៩	-	លោក	វិន ធារិន្ទ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១	
២១០០	-	លោក	វិសុ ជារ៉ូ	មកជាគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ៤	
២១០១	-	លោក	វិសុ ចន្ទឡឿន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១	
២១០២	-	លោក	ពេជ្រ ចំរុន	មកជាគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ៤	
២១០៣	-	លោកស្រី	សុខ សោភ័ណ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១	
២១០៤	-	លោកស្រី	ឡោក សុភ័ក្ត	មកជាគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ៤	
២១០៥	-	លោក	យុត ធិត្យចឡុនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២១០៦	-	លោក	ជ្រិន នេន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២១០៧	-	លោក	ញាណ សារុំ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២១០៨	-	លោក	ទើង ចាន់ហ៊ុ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២១០៩	-	លោកស្រី	ស្រី ស៊ីវឡារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២១១០	-	លោក	សាន់ សុភី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២១១១	-	លោក	ផូ ចាន់ផួន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២១១២	-	លោកស្រី	ប័ក ស៊ីវ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១

២១៧១	- លោកស្រី	រៀង អគ្គីសំណាង	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២១៧២	- លោក	ហ៊ុន សុផិ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២១៧៣	- លោក	វិទ្ធី ឌីណារ៉ូ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២១៧៤	- លោកស្រី	តែង សុខលក្ខិណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២១៧៥	- លោក	លីវ សារ៉ាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២១៧៦	- លោក	សែម វិបុល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២១៧៧	- លោកស្រី	អន់ សេរី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២១៧៨	- លោក	ឌីម សុខផេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២១៧៩	- លោក	ភ័ក្ត សុវណ្ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២១៨០	- លោកស្រី	ម៉េង ណាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២១៨១	- លោក	ត្រាំ ពៅ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២១៨២	- លោក	ឡុង សៀម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២១៨៣	- លោកស្រី	ច័ន្ទគារា ចេត្រី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២១៨៤	- លោកស្រី	ឌីន មន្តា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២១៨៥	- លោក	ឡុង សុវណ្ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២១៨៦	- លោកស្រី	ឌីម សុផិសិផ្លិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២១៨៧	- លោកស្រី	និន ស៊ីណេត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២១៨៨	- លោកស្រី	យិន សុខា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២១៨៩	- លោកស្រី	អ៊ុន សុផាណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២១៩០	- លោកស្រី	ពៅ ចន្ទាវិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២១៩១	- លោកស្រី	អុម សុវណ្ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២១៩២	- លោកស្រី	សយ ធួរា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២១៩៣	- លោក	សំ វិសេដ្ឋ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២១៩៤	- លោកស្រី	ឡុង បុណ្ណាវិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២១៩៥	- លោកស្រី	ម៉ែន សំណាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២១៩៦	- លោកស្រី	សាំង ណារ៉ែន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២១៩៧	- លោក	ឡា លីហ៊ាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២១៩៨	- លោក	ផេង ឌុ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២១៩៩	- លោក	អុត សារ៉ែន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣




២២០០	- លោកស្រី	ប៉ាម ប័ន្តមុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២២០១	- លោកស្រី	សុខ ស្រីម៉ៅ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២០២	- លោកស្រី	ស៊ិន ហ៊ុយណែន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២០៣	- លោកស្រី	សូ ចិន្ដា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២០៤	- លោក	រ៉ុច ជា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២០៥	- លោក	អ៊ុន វ៉ាន់នី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២០៦	- លោកស្រី	សេង ចរិយា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២០៧	- លោកស្រី	ម៉ី សុវ៉ាឌី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២០៨	- លោកស្រី	បន្តមុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២០៩	- លោក	ម៉េង ឡុច	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២១០	- លោកស្រី	ស៊ិន ស៊ីមឡុច	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២១១	- លោកស្រី	គង់ គីមសេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២១២	- លោក	អ៊ុន ចាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២១៣	- លោក	ឡេង ផាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២២១៤	- លោក	ស៊ីម សម្ព័ន្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២១៥	- លោកស្រី	ឡឿ សំអូន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២១៦	- លោកស្រី	ថៃ ទេវិន្ទ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២១៧	- លោកស្រី	លីម អិឡា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២២១៨	- លោក	ជា សុវណ្ណារា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២២១៩	- លោក	យ៉ែង ថៃ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២២២០	- លោកស្រី	ឡឿ ស	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២២១	- លោកស្រី	ស៊ុន សុភក្ដិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២២២២	- លោក	ម៉ុន ម៉េត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២២៣	- លោក	ឡុយ ចន្ទ្យារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២២៤	- លោក	ហ៊ាន សុផល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២២២៥	- លោកស្រី	សៅ សុដានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២២២៦	- លោក	លីម វាសនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២២២៧	- លោក	គៀង ហ៊ុយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២២២៨	- លោកស្រី	ម៉ែន មុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២២៩	- លោកស្រី	ឈួន ភារ៉ាវនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២២៣០	- លោក	ចោង ឡឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣



២២៣១	- លោក	អង គុនីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២២៣២	- លោក	ធិត្យ ម៉េង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២២៣៣	- លោក	គង់ ឌុឌុរី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២២៣៤	- លោកស្រី	ព្រំ ស៊ីននី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៣៥	- លោកស្រី	លី មុយឃីម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៣៦	- លោក	សែន ចាន់មី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៣៧	- លោក	នីង ចំរើន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៣៨	- លោកស្រី	ស្រុយ ចន្ទ្យៈ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៣៩	- លោក	ហ៊ាន ចន្ទី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២២៤០	- លោក	ស្រី សម្បត្តិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៤១	- លោក	នី ដារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៤២	- លោក	នេត សុទ្ធា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២២៤៣	- លោកស្រី	ម៉េង ផាឡើន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២២៤៤	- លោក	នៃ ឈុនលាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២២៤៥	- លោកស្រី	កើត រិនរស្មី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២២៤៦	- លោក	រៀង ចំរើន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៤៧	- លោកស្រី	សេង សុភាព	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៤៨	- លោក	ចាន់ សារឡើន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២២៤៩	- លោកស្រី	មុយ ច័ន្ទឈារីក្លន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២២៥០	- លោកស្រី	សៀង ត្រឡីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៥១	- លោក	ខន ច័ន្ទធា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២២៥២	- លោកស្រី	ម៉ៅ សម្ពុស្ស	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២២៥៣	- លោកស្រី	ឡេង សុខលី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២២៥៤	- លោកស្រី	គន ផាសុភា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២២៥៥	- លោកស្រី	ជា ធីតា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២២៥៦	- លោកស្រី	ឃីម ស្រីង	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២២៥៧	- លោកស្រី	លន់ ចាន់សុភី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	

២២៥៨	- លោកស្រី	វ៉ាន់ សុខលីន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២២៥៩	- លោកស្រី	ដូង សុខអណ្ណាធីនី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២២៦០	- លោក	រ័ត្ន សុខជា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២២៦១	- លោកស្រី	ស្រួស រំសាល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៦២	- លោក	ផ្លុំ ណ្ណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២២៦៣	- លោក	ដុន សុផាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៦៤	- លោក	សែម សារឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៦៥	- លោក	ពេជ អុសល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៦៦	- លោក	ខេង សុគន្ធារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២២៦៧	- លោក	ឡុប ម៉ូលីន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២២៦៨	- លោក	គុយ ហុកត្រី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៦៩	- លោក	អែម ម៉ិនឡើង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៧០	- លោកស្រី	អែម សុខលីម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៧១	- លោក	រ័ត្ន ចន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៧២	- លោកស្រី	តាយ សុខចាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៧៣	- លោក	ជា ហុក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៧៤	- លោកស្រី	ឈឹម គន្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៧៥	- លោក	ញ៉ឹម ស៊ីឡោ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៧៦	- លោក	តាយ សុផ្លី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៧៧	- លោក	មីន សុឃីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៧៨	- លោក	រូរាម វណ្ណដា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៧៩	- លោក	ភឿក សុភក្ក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៨០	- លោក	ភឿម សោរ៉ែម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៨១	- លោក	ម៉ើងហ៊ាង សុផល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៨២	- លោក	ម៉ែន សោយន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៨៣	- លោក	ម៉ែ រតនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៨៤	- លោក	រ៉ុក អុល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៨៥	- លោក	លន់ សុភ័ក្រ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២២៨៦	- លោកស្រី	លី ច័ន្ទ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១




២៣៣៩	- លោក	សុខ សំណាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៣៤០	- លោក	សំខ វណ្ណាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៣៤១	- លោក	ជាង មុនីកែវ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៣៤២	- លោកស្រី	សោ មុនីវណ្ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៣៤៣	- លោកស្រី	លីម ជានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៣៤៤	- លោក	សយ សាវ៉េត	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៣៤៥	- លោកស្រី	ម៉ែ គឹមសាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៣៤៦	- លោក	សុខ ម៉ីនឡើង	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៣៤៧	- លោក	គូយ ពៅ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៣៤៨	- លោកស្រី	ត្រៀម ជានិទ្ធា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៣៤៩	- លោក	សុខ សេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៣៥០	- លោកស្រី	មុន វណ្ណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៣៥១	- លោកស្រី	ញាណ សុមុនីនាង	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៣៥២	- លោក	ជុន សុផាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៣៥៣	- លោក	ហុក វណ្ណ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៣៥៤	- លោក	ណុម គី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៣៥៥	- លោក	ជា ម៉ីនថេន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៣៥៦	- លោក	មុន សាម៉េត	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៣៥៧	- លោក	ស៊ីម លាងទិត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៣៥៨	- លោក	គិត ចាន់ថេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៣៥៩	- លោកស្រី	រោ ម៉ារីដា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៣៦០	- លោក	ម៉ីល សេដ្ឋា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៣៦១	- លោក	ខូ សុខរេន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៣៦២	- លោក	អ៊ឹម សុខនាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៣៦៣	- លោកស្រី	ផល សុខកញ្ញា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៣៦៤	- លោក	គីង វណ្ណា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	



២៤៧៨	-	លោកស្រី	ហេង ចំណាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៤៧៩	-	លោក	ផែន សុភក្តិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៤៨០	-	លោក	ជ្រា វណ្ណៈ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៤៨១	-	លោកស្រី	ហាង សុមីតា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៤៨២	-	លោកស្រី	សេង សុភន្ទា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៤៨៣	-	លោក	ស៊ីវ ហុក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៤៨៤	-	លោក	ហាង ណារិន្ទ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៤៨៥	-	លោកស្រី	ឃុ ចន្ទី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៤៨៦	-	លោកស្រី	ច័រ មុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៤៨៧	-	លោក	ស៊ីវ យ៉ាវីន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៤៨៨	-	លោកស្រី	យ៉ាង ស៊ីថា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៤៨៩	-	លោកស្រី	លោក ចាន់ថាវី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៤៩០	-	លោកស្រី	ឃុន អេនា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៤៩១	-	លោក	រួម គឹមហាវ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៤៩២	-	លោក	ឌី ពិសិដ្ឋ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៤៩៣	-	លោក	គោត តែនឌី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៤៩៤	-	លោក	យិន វ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៤៩៥	-	លោក	ហ៊ុល ណារិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៤៩៦	-	លោក	ហ៊ុម ជារ៉ាមន្ត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៤៩៧	-	លោក	ស៊ុច សារី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៤៩៨	-	លោក	ស៊ីម ចន្ទី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៤៩៩	-	លោក	ផែន សុវណ្ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៥០០	-	លោក	ចាន់ គឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៥០១	-	លោក	មី សុផល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៥០២	-	លោក	ឈី វណ្ណៈ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៥០៣	-	លោក	ស ម៉ីនថេង	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	

២៥៦២	- លោកស្រី	សាន់ សុភី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៥៦៣	- លោកស្រី	ឌុច ណារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៥៦៤	- លោកស្រី	សាន តិរង្ស	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៥៦៥	- លោកស្រី	ធិត្យ ថាវីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៥៦៦	- លោកស្រី	ទូ ពេជ្យសល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៥៦៧	- លោកស្រី	ភីម ពុំសិទ្ធិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៥៦៨	- លោក	ទេស ភេនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៥៦៩	- លោក	ថាម ហេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៥៧០	- លោក	យ៉ង ណេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៥៧១	- លោក	ឌុក លីហេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៥៧២	- លោក	ឌួង សារះ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៥៧៣	- លោកស្រី	ឡូ ដាលី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៥៧៤	- លោកស្រី	លុយ រ៉ឹម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៥៧៥	- លោកស្រី	ឌុច សារឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៥៧៦	- លោក	ទេព ឆន្ទៀន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៥៧៧	- លោក	ស្តារត ស្តេនលី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៥៧៨	- លោក	ហ៊ុំ ម៉េងរ៉ូយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៥៧៩	- លោក	សយ វ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៥៨០	- លោក	ឈាន ខោហា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៥៨១	- លោក	គី សុខហេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៥៨២	- លោក	ម៉ង់ ខេមរា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៥៨៣	- លោកស្រី	ពួន មរតត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៥៨៤	- លោកស្រី	ឡាយ អមរា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៥៨៥	- លោកស្រី	សាន់ ខេមរាឌី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៥៨៦	- លោកស្រី	សែម ស្រីហាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៥៨៧	- លោក	ឯក ចង់	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៥៨៨	- លោក	សែម ស៊ីឌុន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៥៨៩	- លោក	ស៊ិន កុម្មុះ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	


២៦១៤	- លោក	តែម រីណា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៦១៥	- លោក	គូ រេបនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៦១៦	- លោក	ផ្លាង សេងធាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦១៧	- លោក	ខេង យន្តឆ្មារ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦១៨	- លោក	អ៊ុំអុំឡាវិទ្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦១៩	- លោក	ជុំ សារ៉ាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦២០	- លោកស្រី	ស៊ីន តុត្តា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦២១	- លោក	ឈុន កាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦២២	- លោក	ម៉េង ហាវ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦២៣	- លោកស្រី	ហាស អណិការ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦២៤	- លោក	ម៉ិញ ណារ៉ែន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦២៥	- លោក	ឡៅ រស្មី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦២៦	- លោក	អ៊ុយ ផល្លុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦២៧	- លោក	ព្រី មិឡា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦២៨	- លោកស្រី	ម៉ឺ ស៊ីឡឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦២៩	- លោក	អង អូដាលីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៣០	- លោក	ម៉េង ពៅ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៣១	- លោក	សុខ ម៉េង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៣២	- លោកស្រី	សាយ លត្តិណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៣៣	- លោក	សុខ ខឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៣៤	- លោក	ផេងធាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៣៥	- លោកស្រី	ឡាំ អិក្សារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៦៣៦	- លោកស្រី	នួន សុខនេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៦៣៧	- លោក	ណែង ណាវ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៦៣៨	- លោក	ហាន គីម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៦៣៩	- លោក	ម៉ែន វ៉ង់ឌ្រីឌី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៦៤០	- លោកស្រី	សុខ ម៉ានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៦៤១	- លោក	ចាន់ យ៉ាណារ៉ុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៦៤២	- លោក	តែ លីរេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៦៤៣	- លោកស្រី	ចន្ទី និមល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣



២៦៤៤	- លោកស្រី	អេត ដាវី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៦៤៥	- លោកស្រី	អូន ដាវី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៦៤៦	- លោក	គង់ នៅវិសាល	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៦៤៧	- លោកស្រី	សុខ សុធី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៦៤៨	- លោក	ស្រីន វ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៦៤៩	- លោក	ខៀវ សារឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៦៥០	- លោក	ជិន សៅ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៦៥១	- លោក	ជា សុផាន់ណារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៦៥២	- លោក	ស៊ីវ បណោសេដ្ឋា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៦៥៣	- លោក	ជា វណ្ណៈ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៦៥៤	- លោក	ខាត់ សុធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៦៥៥	- លោក	អ៊ុំ សុភក្តិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៦៥៦	- លោក	ទួន ណារក្ស	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៦៥៧	- លោកស្រី	សាយ ចិន្ដា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៦៥៨	- លោក	ឈុន សុខា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៦៥៩	- លោកស្រី	លីម ច័ន់នី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៦០	- លោក	យូ ហានិត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៦១	- លោក	កុយ វណ្ណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៦២	- លោក	ដោ ហឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៦៣	- លោក	រុន សារឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៦៤	- លោក	លីម តូ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៦៥	- លោកស្រី	ម៉ុក រក្សា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៦៦	- លោក	ចន សុផល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៦៧	- លោកស្រី	កឹក លីម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៦៨	- លោក	ស៊ីន ធារិន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៦៩	- លោក	រៀង ឈុនចាន់ស៊ីវិធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៧០	- លោកស្រី	ហាន រាត្រី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	




២៦៧១	- លោក	ហុន អូន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៦៧២	- លោកស្រី	ផល សុភក្រ្ត	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៦៧៣	- លោក	ហ៊ឺង ធីត្យស្សា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៦៧៤	- លោក	ពៅ ស្រៀងហោ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៦៧៥	- លោក	ឌីម ចាម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៧៦	- លោក	សូ ឃាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៧៧	- លោក	ឡាយ សៅ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៦៧៨	- លោក	សាយ សាខន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៦៧៩	- លោក	ស្រី ស្រី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៦៨០	- លោក	ខុន សុខា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៦៨១	- លោក	ឆ្លៀង ពៅ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៦៨២	- លោក	ឃុត នួន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៦៨៣	- លោក	គឹម យិនដា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៨៤	- លោក	សេង សុភមុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៨៥	- លោក	ហាត់ គឹមហ្វាយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៨៦	- លោក	គាំ សត្យា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៨៧	- លោក	សុស សុផល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៦៨៨	- លោក	ឈាង កា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៨៩	- លោក	ម៉េម វិសេស	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៩០	- លោក	ជីង ឌីនវ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៦៩១	- លោកស្រី	ព័ទ្ធវ ប័ន្តរតនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៩២	- លោក	ហួត ចាន់វ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៦៩៣	- លោកស្រី	គន់ ប័ន្តគ្រីស្តា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៦៩៤	- លោកស្រី	សុខ ឆន់វ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៦៩៥	- លោកស្រី	ចាន់ នួន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៩៦	- លោក	ប្រាត់ ស៊ីណាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៦៩៧	- លោក	ឡឿ គិរុណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១



២៦៩៨	- លោក	ខ័ន សុរិយា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៦៩៩	- លោក	យុត សំរោង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៧០០	- លោក	សុ សង្ឃត្តិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៧០១	- លោក	ធួរ ពុយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៧០២	- លោក	មៀន ណារិន្ទ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧០៣	- លោកស្រី	សេង សុភរា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៧០៤	- លោក	ឡាង រ័ត្នមុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៧០៥	- លោក	យុ គីមស្រៀង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៧០៦	- លោក	សាន់ ស្រុយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៧០៧	- លោក	មូល ហ៊ុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៧០៨	- លោក	រឹង គីមនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៧០៩	- លោក	ហេង ទួនចេង	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៧១០	- លោកស្រី	ចង្ស វិសាខា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧១១	- លោកស្រី	ស្រី មុនល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧១២	- លោកស្រី	សុខ ណារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧១៣	- លោកស្រី	មី រ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧១៤	- លោក	ឡៅ សុផា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧១៥	- លោក	សុខជារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៧១៦	- លោក	យឹម ចក់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៧១៧	- លោក	គន សៀង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៧១៨	- លោកស្រី	ម៉ិម សាម៉ន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧១៩	- លោកស្រី	ឆួន ណារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧២០	- លោកស្រី	ចាំ គីមជូ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៧២១	- លោក	ញឹម វិមុល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧២២	- លោក	តោត សាផល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៧២៣	- លោក	ម៉ាន់ ស៊ីនួន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៧២៤	-	លោក រ័ត្ន ចាន់សាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧២៥	- លោក	ផែ វណ្ណារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៧២៦	- លោកស្រី	លឹម មុយហ៊ាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៧២៧	- លោកស្រី	មាស និងនារីរ័ត្ន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣

២៧២៨	-	លោកស្រី	ឌុប សុភានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៧២៩	-	លោកស្រី	លាម សិរីសុគន្ធា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧៣០	-	លោក	គោត ពុត្តា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៧៣១	-	លោក	នី ចំនាន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៧៣២	-	លោកស្រី	ផ្សែង បន្លី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៧៣៣	-	លោក	សៀង សៀង	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៧៣៤	-	លោក	យិន ពន្លឺវារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៧៣៥	-	លោក	រោក សំរោក	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៧៣៦	-	លោក	យ៉ង់ ចាន់ឡើង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៧៣៧	-	លោក	វ៉ិ ស៊ីដារ៉េត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៧៣៨	-	លោក	ដូ សុវណ្ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៧៣៩	-	លោក	នាង គាថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៧៤០	-	លោក	ប្រាជ្ញ អំសាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៧៤១	-	លោក	ឡេង សុខលី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧៤២	-	លោក	ហ៊ឺង ជេត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧៤៣	-	លោក	ទួន ខេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៧៤៤	-	លោក	យ៉ង់ សារិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៧៤៥	-	លោកស្រី	ដុំ សុភារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៧៤៦	-	លោក	ផេង ចំរើន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧៤៧	-	លោកស្រី	សាន ស៊ីមន្តា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧៤៨	-	លោក	ឃ្លឹម សំបូរ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៧៤៩	-	លោក	ហ៊ុន សាលុក	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៧៥០	-	លោក	អេង គឹមសាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧៥១	-	លោក	គោត លីណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៧៥២	-	លោក	ចៀង ឈានម៉ុង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៧៥៣	-	លោក	ដូ តេត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១



២៧៥៤	- លោក	សាត ធីត្តារ៉ាវ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៧៥៥	- លោកស្រី	វង់ មន្តី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧៥៦	- លោក	ភីក សេដ្ឋោ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧៥៧	- លោក	កែវ សំអុល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧៥៨	- លោកស្រី	ម៉ៅ ចាន់ចាសនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧៥៩	- លោកស្រី	កែវ វ៉ែនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៧៦០	- លោក	ពៅ សុខជា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧៦១	- លោក	សុន ពុទ្ធវិទ្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៧៦២	- លោក	សាន់ សុខែម	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៧៦៣	- លោក	វ៉ឺ សំណាង	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៧៦៤	- លោក	គាំ សម្បត្តិ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៧៦៥	- លោកស្រី	ស្រីន សុលាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧៦៦	- លោក	ហាត់ សែនសុភាព	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧៦៧	- លោកស្រី	ផែ សុទ្ធា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧៦៨	- លោក	ហេង ធាវិទ្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧៦៩	- លោកស្រី	ឡេ មីលីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧៧០	- លោកស្រី	លឹម សុជាតិគា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧៧១	- លោក	ចោង ផែន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៧៧២	- លោកស្រី	សាន់ ចាន់ដុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៧៧៣	- លោក	ឡឿន សំរេត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៧៧៤	- លោកស្រី	គូប ម៉ីនសុគន្ធារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧៧៥	- លោក	កែវ សេងថៃ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៧៧៦	- លោក	ហេង សុខន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៧៧៧	- លោក	ឡន ចន្ទ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៧៧៨	- លោក	សាន់ ណារិទ្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៧៧៩	- លោក	សំ សុគន្ធា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៧៨០	- លោកស្រី	កេង បុឡា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣

២៧៨១	- លោកស្រី	សយ ថារី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២៧៨២	- លោក	នាង សាខន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៧៨៣	- លោក	ទេស ផានិត	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២៧៨៤	- លោក	ឈុន ម៉ុនថន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៧៨៥	- លោក	កែវ បូរើក	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២៧៨៦	- លោក	យឹម លៀស	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៧៨៧	- លោក	ម៉ុន មុនី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២៧៨៨	- លោក	ម៉ោញ ម៉ោញថាវី:	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៧៨៩	- លោក	ម៉ង់ ចាន់ដេន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
២៧៩០	- លោក	សេង វិលសុច	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៧៩១	- លោក	ផេង សាបុក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
២៧៩២	- លោកស្រី	រ៉ិ ខេមា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
២៧៩៣	- លោក	ហេង គីមលន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៧៩៤	- លោកស្រី	កែវ ម៉ន្តថាវី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៧៩៥	- លោក	រ៉េត វ៉ាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
២៧៩៦	- លោក	យឹម សុភាព	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
២៧៩៧	- លោក	អេង ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
២៧៩៨	- លោក	ហេង ជិនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៧៩៩	- លោក	ជុំ លាងហេង	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២៨០០	- លោក	ឯល សើហ្វីរ៉ិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៨០១	- លោក	ហ៊ឹម យន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
២៨០២	- លោក	ឈិន លឿន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២៨០៣	- លោក	អេង សុខលី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២៨០៤	- លោក	យ៉េក រន្ទី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២៨០៥	- លោក	ឌួ មករា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤
២៨០៦	- លោក	នេង លី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១



២៩១៥	- លោក	ឆ្រី ឡឿន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៩១៦	- លោក	សុខ ភារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៩១៧	- លោក	ឡាយ សៀត	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៩១៨	- លោក	ឌុន សាវណា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៩១៩	- លោក	ឡាយ ចាន់ដុល	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
២៩២០	- លោក	យាន មី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៩២១	- លោក	លី សុភាព	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៩២២	- លោក	នោង វិរិយ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៩២៣	- លោក	ហុន ហុកលីម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៩២៤	- លោក	ម៉ែង ម៉េង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៩២៥	- លោក	គូ រ៉ាត់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៩២៦	- លោក	ស៊ីយ ចន្ទរតនៈ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៩២៧	- លោក	ហុក គីមលន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៩២៨	- លោក	ម៉ុក ចេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៩២៩	- លោក	ហ៊ុន ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៩៣០	- លោកស្រី	លីន ម៉ីនឡា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
២៩៣១	- លោក	ឡន សុខដុំ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៩៣២	- លោក	ស៊ុន ណារុប	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៩៣៣	- លោក	ម៉ៅ សុប្បណ្ណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៩៣៤	- លោក	កៅ គីមចាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៩៣៥	- លោក	ស្រី ឃីវសុខុម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៩៣៦	- លោកស្រី	គីម សិវម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៩៣៧	- លោកស្រី	នា ណាវ៉ាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៩៣៨	- លោកស្រី	សាន សុមនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៩៣៩	- លោក	ផុន រក្ខតា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៩៤០	- លោក	ចំសេម សុភាព	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៩៤១	- លោក	រិត មុន្នីកា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២៩៤២	- លោក	ឡេង ម៉ីនណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១

៣០៣៦	-	លោកស្រី	ឈិន ម៉ិនណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣០៣៧	-	លោក	ជាង យាងឌីត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣០៣៨	-	លោក	ហាស សុំ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣០៣៩	-	លោកស្រី	ជា ផាណាត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣០៤០	-	លោកស្រី	សារី ម៉ុនីកា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣០៤១	-	លោក	វិវុឌ ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣០៤២	-	លោក	យស ជាតុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣០៤៣	-	លោក	និម ភេតិរង្ស	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣០៤៤	-	លោក	សៅ ឡឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣០៤៥	-	លោក	ណាម ឃុនស	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣០៤៦	-	លោក	ហិរ ហេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣០៤៧	-	លោក	ចាម អុល	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣០៤៨	-	លោក	លីម សុជាតិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣០៤៩	-	លោក	ធន់ ច័ន្ទសាខន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣០៥០	-	លោកស្រី	សោ ភ័ន់នី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣០៥១	-	លោក	យ៉ែម សុហានិត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣០៥២	-	លោក	ម៉េង ហ្រ្វិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣០៥៣	-	លោកស្រី	ឌី សុមិណ្ណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣០៥៤	-	លោក	ហិន វណ្ណៈ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣០៥៥	-	លោកស្រី	ស្រី ពិសី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣០៥៦	-	លោក	លីម មូសេដ្ឋ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣០៥៧	-	លោក	សេង ធីរោ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣០៥៨	-	លោក	ច័ន្ទ ភី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣០៥៩	-	លោក	រាន យន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣០៦០	-	លោក	ស៊ីម គីមស៊ាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣០៦១	-	លោក	អ៊ុន គនពុធាវ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣០៦២	-	លោក	ឡុង ចំរើន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣០៦៣	-	លោក	ទេស សុនតិរុណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣០៦៤	-	លោក	សយ ចេតនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣០៦៥	-	លោក	រ៉ុន ម៉ិនណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣០៦៦	-	លោក	ស្រៀង សុរិនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១



៣១៦១	- លោក	យឹម មិថុនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣១៦២	- លោក	ឌុប សារ៉ាម៉ិនចាន់	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣១៦៣	- លោក	សំ ម៉ិក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣១៦៤	- លោក	សំ ម៉ិនធឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣១៦៥	- លោក	ហួង សុខសុភារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣១៦៦	- លោកស្រី	ម៉ៅ សុខនី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣១៦៧	- លោក	ចាន់ មុនីវិទ្យា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣១៦៨	- លោក	លី តេកហុក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣១៦៩	- លោកស្រី	ធន់ សុផា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣១៧០	- លោក	ស៊ិន សុភាព	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣១៧១	- លោក	លី សុផានី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣១៧២	- លោក	ហួយ សន្ធា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣១៧៣	- លោក	យ៉ឿង សុខា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣១៧៤	- លោក	ឈុំ ឈុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣១៧៥	- លោក	ពៅ ចំណាច់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣១៧៦	- លោក	សេក ណន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣១៧៧	- លោក	ពៅ ចំណាន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣១៧៨	- លោក	ស៊ឹម ស៊ីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣១៧៩	- លោកស្រី	នេង គូច	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣១៨០	- លោកស្រី	ហៀង រ័ត្ននិទ្ទ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣១៨១	- លោក	ហួយ ចាន់ឌុឡី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣១៨២	- លោក	ហាស ច័ន្ទនើក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣១៨៣	- លោកស្រី	ស៊ី ម៉ាលីស	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣១៨៤	- លោក	ម៉ុក សុវណ្ណឌុច	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	



៣១៨៥	- លោក	ចាន់ សោភាវរៈ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣១៨៦	- លោក	អ៊ុំ សល់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣១៨៧	- លោក	ឡុង ពិសិដ្ឋ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣១៨៨	- លោក	អ៊ុំអ វិធីន្តរា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣១៨៩	- លោក	តែ គឹមសៀន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣១៩០	- លោក	អ៊ុំច ផល្លី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣១៩១	- លោកស្រី	ជុំ សុផា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣១៩២	- លោក	ត្រាំ ចាន់ថន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣១៩៣	- លោក	អ៊ុំន សំឡុក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣១៩៤	- លោក	អេង វ៉ាន់ថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣១៩៥	- លោក	ដេង សុភ័ណ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣១៩៦	- លោកស្រី	ហ៊ុន ប៉ាវចាន់ការិទ្ធ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣១៩៧	- លោក	យ៉ង់ ធារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣១៩៨	- លោកស្រី	គោត គឹមសេង	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣១៩៩	- លោក	លី វិណឈុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២០០	- លោក	រៀង ចាន់ចាន់សនា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣២០១	- លោក	សៀ ម៉ុនឡុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣២០២	- លោក	ឈាន វិធីន្តរា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣២០៣	- លោក	សិន កាដេត	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣២០៤	- លោក	ថនស៊ី ពុទ្ធា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣២០៥	- លោក	នាវ ឈា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣២០៦	- លោក	ដាង វ៉ាន់ណី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២០៧	- លោកស្រី	ហ៊ុយ គឹមឈី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២០៨	- លោក	ស៊ិន ឈុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២០៩	- លោក	ពិត ម៉ុនសិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២១០	- លោក	ចាយ គង់ឃឹម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១



៣២១១	- លោក	ដួង វិទ្ធីស័ក្តិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២១២	- លោកស្រី	ឃីម សុផា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២១៣	- លោកស្រី	សៀង បូនីតា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២១៤	- លោកស្រី	យ៉ាង គីមហួច	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣២១៥	- លោកស្រី	សុខាភ ភ័ក្ត្រជិនា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣២១៦	- លោក	ស វ៉ាន់ជែន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣២១៧	- លោក	ហួយ គីមស្រឡីន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣២១៨	- លោក	កែន សិរីវិគ្គមុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣២១៩	- លោក	ហ៊ុន កាំជាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣២២០	- លោក	ហៀង វ៉ាន់ថាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣២២១	- លោក	ម៉ែង វិទ្ធី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២២២	- លោក	ភឿក ធិត្យាវាសនា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣២២៣	- លោក	ហៀង ចំរើន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២២៤	- លោក	នាម នាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២២៥	- លោក	វិរិម សេនគី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣២២៦	- លោក	ប្រាង គីមស្រីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣២២៧	- លោកស្រី	ជ័ន សុដារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣២២៨	- លោក	ភឿក ណារីហួង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣២២៩	- លោកស្រី	ភាង ចាន់ណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២៣០	- លោកស្រី	សំ សុរិយ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣២៣១	- លោកស្រី	ហួ គីមហួយ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣២៣២	- លោកស្រី	ស៊ាន់ ចន្ទី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២៣៣	- លោក	ឡេង ម៉េងសី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣២៣៤	- លោក	ចេង ចិន្តាភក្តិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣២៣៥	- លោក	ឃីម សារុំ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២៣៦	- លោក	វ៉ាន់ សៅវិគ្គ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២៣៧	- លោក	ហៀង កងជាតុន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	



៣២៣៨	-	លោក	រ៉េត ណាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២៣៩	-	លោក	សេង គាងធីត	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣២៤០	-	លោកស្រី	គាន់ សុខហ៊ុយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣២៤១	-	លោកស្រី	ឡេវ ស៊ីវិលីយ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣២៤២	-	លោក	ហួត សាវ៉ាន់	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២៤៣	-	លោក	រឿម អេងអេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២៤៤	-	លោក	ឆន អុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២៤៥	-	លោក	យួន វណ្ណៈ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣២៤៦	-	លោក	ស៊ិន លឹមសេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២៤៧	-	លោក	កែវ ម៉ីនថន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២៤៨	-	លោក	លី ម៉ីនថេន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២៤៩	-	លោក	ហួន ឈុនហ៊ាវត	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣២៥០	-	លោក	ម៉ុំ សេងឡៀង	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣២៥១	-	លោក	រ៉េត ឃ្នាឃ្នា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣២៥២	-	លោក	ហ៊ុន ឆន្ទា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣២៥៣	-	លោក	រ៉ឺ សុផានីន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣២៥៤	-	លោកស្រី	គាន់ ណារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២៥៥	-	លោកស្រី	ច័ន ពុទ្ធារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣២៥៦	-	លោក	អន ស៊ីថា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២៥៧	-	លោក	ផែន នន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២៥៨	-	លោក	រឿម ច័ន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣២៥៩	-	លោកស្រី	ស៊ីវ សុខរម្យណា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣២៦០	-	លោក	សុខ គុនឡេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២៦១	-	លោក	ឡេវ ហ៊ុយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២៦២	-	លោក	ហេង តែងហុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣២៦៣	-	លោក	ឌីម សេងឡៀង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣២៦៤	-	លោក	ម៉ៅ សុគន្ធ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣

៣៩៤០	- លោក	នាង ស៊ីឡឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣៩៤១	- លោក	លីម ហ៊ុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣៩៤២	- លោក	ម៉ុង មុនី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣៩៤៣	- លោក	ហ៊ុ សាណា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣៩៤៤	- លោក	សោម រិទ្ធិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣៩៤៥	- លោក	មិន ចាន់ពិសី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣៩៤៦	- លោក	ចា សាវី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣៩៤៧	- លោក	អេង សុភា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣៩៤៨	- លោកស្រី	គឹម ស៊ីផុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣៩៤៩	- លោក	រ៉ូ ពន្លក	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣៩៥០	- លោក	លីម សុខឡាយ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣៩៥១	- លោក	ប្រាង ពុឡា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣៩៥២	- លោក	ជ ពៅ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣៩៥៣	- លោក	ឃឹម សុខុម	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣៩៥៤	- លោក	ឈាង សុភា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣៩៥៥	- លោក	គី សុខខែ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣៩៥៦	- លោក	សុខ ហុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣៩៥៧	- លោក	ខឹម សុភ័ក្តិ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១	
៣៩៥៨	- លោក	នាយ សោភណ្ណ	មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣៩៥៩	- លោក	មីក អេន:	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១	
៣៩៦០	- លោក	លីម សុជាតិ	មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣៩៦១	- លោក	ឃាម សុខឃឹម	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១	
៣៩៦២	- លោកស្រី	ឃឹម បន្ទី	មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣៩៦៣	- លោក	វិណ តេន	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១	
៣៩៦៤	- លោក	ធី សុភាព	មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣៩៦៥	- លោក	អេង គឹមឃី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១	
			មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	

៣៩៦៦	- លោកស្រី	ហោរ ជាន់ណាត	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣៩៦៧	- លោក	គ្រុយ មុណា	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣៩៦៨	- លោក	ខាត់ សាម៉ាង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣៩៦៩	- លោក	ចាន់ ថេត	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣៩៧០	- លោកស្រី	ឈុន ឆា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣៩៧១	- លោក	ស៊ីក ម៉ីនា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣៩៧២	- លោក	សេង សុវណ្ណសក្ខី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣៩៧៣	- លោក	ផាន់ សុផុនី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣៩៧៤	- លោក	ហាស ផានី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣៩៧៥	- លោក	សុន ជារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣៩៧៦	- លោក	ស៊ីម ផល្លី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣៩៧៧	- លោក	តែត ផល្លា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣៩៧៨	- លោក	គង់ ឆានា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣៩៧៩	- លោក	នួន ចន្ទា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣៩៨០	- លោក	លី ចាន់ជារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣៩៨១	- លោកស្រី	រិទ្ធិម សុម៉ារី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣៩៨២	- លោក	មេង សុគន្ធី	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣៩៨៣	- លោក	ដន់ យន់	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣៩៨៤	- លោក	សេង កុសល្យ	ពីគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	
៣៩៨៥	- លោក	ញឹម សិទ្ធិ	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣៩៨៦	- លោក	ហ៊ុន គន្ធា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣៩៨៧	- លោក	ឡាន ឈានឡាន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣៩៨៨	- លោក	ឡុន ឱក្យសកា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣៩៨៩	- លោកស្រី	ឡុយ ឌី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣៩៩០	- លោកស្រី	គូច មុន្នា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣៩៩១	- លោក	ពត សេដ្ឋា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
៣៩៩២	- លោក	អ៊ឹម ចាន់ណារ៉ា	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១

៣៩៩៣	- លោក	គឹម ប៊ុនធឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣៩៩៤	- លោក	លី សាមី	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣៩៩៥	- លោក	ចាន់ សោធឿន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣៩៩៦	- លោក	ណិញ ម៉េងឃុន	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣៩៩៧	- លោក	ស្រីង ស្រេង	ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ១១ ខែ ១១ ឆ្នាំ ២០១៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃ ១៧ ខែ ១១ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៤(អនក្រ.បកត)

អនុក្រឹត្យ
ស្តីពីការតែងតាំងមន្ត្រីរាជការ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៨៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រី ដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

- មាត្រា ១:** តែងតាំង និងផ្តល់ឋានៈ: លោក **ទុត សុផុន** ជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា មានឋានៈស្មើអគ្គនាយករង ។
- មាត្រា ២:** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រទេសគ្រប់គ្រងដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ខែ ឆ្នាំ ១១ កើត ខែ ចេតស័ក ឆ្នាំ ច ស័រ្ស័ក ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៨

- កន្លែងទទួល :
- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១២២៤ សនក្រ.តត

អនុក្រឹត្យ
ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែល ប្រកាស ឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហ លក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៨ ចុះថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងធនធានទឹក និងឧតុនិយម
- បានឃើញអនុក្រឹត្យលេខ ៥៨ អនក្រ.បក ចុះថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងធនធានទឹក និងឧតុនិយម
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិង មុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សង្ខេប

មាត្រា ១. តែងតាំងដល់មន្ត្រីរាជការចំនួន ០២ រូប ជាប្រធាននាយកដ្ឋាន នៃអាជ្ញាធរទន្លេសាប នៅក្រសួងធនធានទឹក និងឧតុនិយម ដូចមានរាយនាមខាងក្រោម ៖

- ១-លោក **វិន ម៉ីនពៅ** ក្របខណ្ឌ ក.១.៦ ជាប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរ ទន្លេសាប
- ២-លោក **ហេង សុវណ្ណារ៉ា** ក្របខណ្ឌ ក.២.៣ ជាប្រធាននាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិវឌ្ឍ នៃអាជ្ញាធរទន្លេសាប

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃសៅរ៍ ១៧ ខែ មិថុនា ឆ្នាំ ២០១៩ សំរឹទ្ធិស័ក ព.ស ២៥៦២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ៥ ឆ្នាំ ២០១៩

- កម្មវិធីទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ទទួលយកសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ទទួលយកស្តីការគណៈរដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៧.៣០.៧៧៧.២៤៦

អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១. បំពាក់មេដាយ **ប្រាក់ស្ថាបនាជាតិ** តាមលំដាប់ថ្នាក់ ប្រភេទ និងជូនសប្បុរសជនចំនួន ៣៣រូប ដែល មានស្នាដៃល្អក្នុងការចូលរួមជួយកសាងសមិទ្ធផលនានាក្នុងវគ្គឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដូចមានរាយនាម និងនាមខាងក្រោម៖

១-ព្រះតេជគុណ	គង់	សុវណ្ណា	គង់នៅខេត្តបន្ទាយមានជ័យ
២-ព្រះតេជគុណ	ជឿប	សារ៉ាន់	គង់នៅខេត្តកំពង់ធំ
៣-ភិក្ខុ	ឡុង	រក្សា	គង់នៅខេត្តពោធិ៍សាត់
៤-ភិក្ខុ	ថោង	សុខជា	គង់នៅខេត្តពោធិ៍សាត់
៥-អ្នកស្រី	ភី	វ៉ារ៉ាន់ថន	នៅខេត្តកំពង់ឆ្នាំង
៦-អ្នកស្រី	អ៊ឺង	សុផល្លា	នៅខេត្តកំពង់ឆ្នាំង
៧-ឧបាសិកា	ឡុង	គីមសួរ	នៅខេត្តកំពង់ឆ្នាំង
៨-លោក	ឈុន	ឡាក់	នៅខេត្តកំពង់ឆ្នាំង
៩-លោក	កង	ប៊ុនទូរ	នៅខេត្តកំពង់ឆ្នាំង
១០-លោក	កែវ	សារួន	នៅខេត្តកំពង់ឆ្នាំង
១១-ឧបាសិកា	កែវ	សុខុម	នៅខេត្តពោធិ៍សាត់
១២-Mr.		ASAJAN MENTHANANT	នៅប្រទេសថៃ

១៣-Mr.	SATIEN PHOCHAILAR	នៅប្រទេសថៃ
១៤-លោក	កា តារាវត្ត	នៅខេត្តពោធិ៍សាត់
១៥-ឧបាសក	ញ៉ឹង សេងលាង	នៅខេត្តពោធិ៍សាត់
១៦-ឧបាសក	ផ្លុង សេងហួង	នៅខេត្តពោធិ៍សាត់
១៧-ឧបាសក	ស៊ឹម សុន	នៅខេត្តពោធិ៍សាត់
១៨-អ្នកស្រី	ពេជ្រ ណារវត្ត	នៅខេត្តពោធិ៍សាត់
១៩-ឧបាសិកា	ផៃ អាន	នៅខេត្តពោធិ៍សាត់
២០-ឧបាសក	ហួត តោ	នៅខេត្តពោធិ៍សាត់
២១-ឧបាសិកា	ស សាវ៉ៃ	នៅខេត្តពោធិ៍សាត់
២២-ឧបាសិកា	ខួយ ម៉េង	នៅខេត្តពោធិ៍សាត់
២៣-លោក	ញ៉ឹង អិវ៉ាងលាត	នៅខេត្តពោធិ៍សាត់
២៤-ព្រះឥន្ទសិរី	តាត វិបុល	គង់នៅវត្តឧណ្ណាលោម
២៥-ឧបាសិកា	ស៊ី វី	នៅខេត្តព្រៃវែង
២៦-លោក	កែវ សុភិវឌ្ឍន៍	នៅរាជធានីភ្នំពេញ
២៧-អ្នកស្រី	អ៊ុក សារឿន	នៅខេត្តបន្ទាយមានជ័យ
២៨-អ្នកស្រី	ហាក់ លាភហេង	នៅខេត្តបន្ទាយមានជ័យ
២៩-អ្នកស្រី	អ៊ឹង សៀមគឹម	នៅរាជធានីភ្នំពេញ
៣០-លោក	សំ ស៊ីណាង	នៅរាជធានីភ្នំពេញ
៣១-លោក	អិវ៉ាង វិថី	នៅរាជធានីភ្នំពេញ
៣២-លោក	ភួង សុថន	នៅរាជធានីភ្នំពេញ
៣៣-កញ្ញា	ជិន ស្រីនិថ	នៅរាជធានីភ្នំពេញ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងសមិទ្ធផលត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨
 ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
 - អគ្គលេខាធិការដ្ឋានក្រសួងសាសនា
 - អគ្គលេខាធិការដ្ឋានអគ្គនាយកដ្ឋានសេដ្ឋកិច្ច
 - អគ្គលេខាធិការដ្ឋានអគ្គនាយកដ្ឋានហិរញ្ញវត្ថុ
 - អគ្គលេខាធិការដ្ឋានអគ្គនាយកដ្ឋានសេដ្ឋកិច្ច
 - អគ្គលេខាធិការដ្ឋានអគ្គនាយកដ្ឋានសាសនា
 - អគ្គលេខាធិការដ្ឋានអគ្គនាយកដ្ឋានសេដ្ឋកិច្ច
 - អគ្គលេខាធិការដ្ឋានអគ្គនាយកដ្ឋានហិរញ្ញវត្ថុ
 - អគ្គលេខាធិការដ្ឋានអគ្គនាយកដ្ឋានសេដ្ឋកិច្ច
 - អគ្គលេខាធិការដ្ឋានអគ្គនាយកដ្ឋានសាសនា
 - អគ្គលេខាធិការដ្ឋានអគ្គនាយកដ្ឋានសេដ្ឋកិច្ច
 - អគ្គលេខាធិការដ្ឋានអគ្គនាយកដ្ឋានហិរញ្ញវត្ថុ
 - អគ្គលេខាធិការដ្ឋានអគ្គនាយកដ្ឋានសេដ្ឋកិច្ច
 - អគ្គលេខាធិការដ្ឋានអគ្គនាយកដ្ឋានសាសនា
 - អគ្គលេខាធិការដ្ឋានអគ្គនាយកដ្ឋានសេដ្ឋកិច្ច
 - អគ្គលេខាធិការដ្ឋានអគ្គនាយកដ្ឋានហិរញ្ញវត្ថុ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ...១២៣៣...៧៨៧៤-២៤

អនុក្រឹត្យ
ស្តីពីការជូនវេជ្ជប្រឹក្សាសេដ្ឋកិច្ច
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/ ១០៩៥/០១ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១. បំពាក់វេជ្ជប្រឹក្សាសេដ្ឋកិច្ចតាមលំដាប់ថ្នាក់ជូនមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន ៨រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមកដូចមានរាយនាមខាងក្រោម ៖

ក.វេជ្ជប្រឹក្សាសេដ្ឋកិច្ច ថ្នាក់ វិបខ្ពស់

- ១.លោក **កែវ សុខា** អនុប្រធានមន្ទីរ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត កោះកុង
- ២.លោក **កែវ ម៉ាន់កង** អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានពន្ធដារ

ខ.វេជ្ជប្រឹក្សាសេដ្ឋកិច្ច ថ្នាក់ សេនា

- លោក **យ៉ង់ គីមហួត** អនុប្រធានមន្ទីរ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត កោះកុង

គ.វេជ្ជប្រឹក្សាសេដ្ឋកិច្ច ថ្នាក់ អស្ស័យធន

- ១.លោក **ស៊ិន ឌុឌី** នាយកសាលាជាតិពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ
- ២.លោក **ទេព វិសុល** ប្រធានមន្ទីរ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត កោះកុង
- ៣.លោក **អ៊ុក អធីដា** ប្រធានការិយាល័យ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ
- ៤.លោកស្រី **ហោ ឃី** អនុប្រធានការិយាល័យ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ

៥.លោកស្រី **ចៅ ខេមរិន្ទ** មន្ត្រី នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បន្ទាយមានជ័យ

មាត្រា ២....រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង
មុខងារសាធារណៈ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពី
ថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ៧ ឆ្នាំ ៣ ១១ ខែ មិថុនា ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែ ៧ ២០១៨ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ០១ ស.ក.ន.

សេចក្តីសម្រេច
ស្តីពី

ការតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួង
សម្រាប់រៀបចំប្រារព្ធធិវារវប្បធម៌ជាតិ ៣ មីនា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២/ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០២ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- បានឃើញអនុក្រឹត្យលេខ ០៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្តីពីការបង្កើតទិវារវប្បធម៌ជាតិ
- បានឃើញអនុក្រឹត្យលេខ ២៤ អនក្រ.បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

សម្រេច

ប្រការ១

ត្រូវបានតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំប្រារព្ធធិវារវប្បធម៌ជាតិ ៣មីនា ដែលមានសមាសភាពដូចខាងក្រោម៖

១-	លោកជំទាវ	ឆៀង	សកុណា	រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ	ប្រធាន
២-	ឯកឧត្តម	ច័ន្ទ	គានី	រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	អនុប្រធាន
៣-	ឯកឧត្តម	ឈិន	កេតនា	អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ	អនុប្រធាន
៤-	ឯកឧត្តម	ឈន	សុភាព	អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	អនុប្រធាន
៥-	ឯកឧត្តម	តេង	សាវឿ	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	សមាជិក
៦-	លោកជំទាវ	ដាំ	ជារិនី	រដ្ឋលេខាធិការក្រសួងការពារជាតិ	សមាជិក
៧-	ឯកឧត្តម	ញាណ	ឆៀន	រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា	សមាជិក
៨-	ឯកឧត្តម	ជា	ច័ន្ទបរិមូណ៍	រដ្ឋលេខាធិការក្រសួងព័ត៌មាន	សមាជិក
៩-	លោកជំទាវ	ចម	និម្មល	រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម	សមាជិក

១០-	ឯកឧត្តម	ប៉ារ៉ា	សុខុម	រដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
១១-	លោកជំទាវ	ឃឹម	ចំរើន	រដ្ឋលេខាធិការក្រសួងកិច្ចការនារី	សមាជិក
១២-	លោកជំទាវ	ឃុន	រេនា	អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
១៣-	ឯកឧត្តម	គាន់	តុដ្ឋា	ទីប្រឹក្សាក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ	សមាជិក
១៤-	ឯកឧត្តម	លោកជំទាវ	តំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត		សមាជិក។

ប្រការ២ .-

គណៈកម្មការនេះ មានភារកិច្ចដូចខាងក្រោម៖

- ធ្វើសារាចរណែនាំស្តីពីការរៀបចំប្រារព្ធ «ទិវារប្បធម៌ជាតិ ៣មីនា»
- រៀបចំប្រធានបទ ខ្លឹមសារ រូបភាពបម្រើឲ្យ «ទិវារប្បធម៌ជាតិ» ក្នុងឆ្នាំនីមួយៗ
- បំផុសនិងអំពាវនាវគ្រប់មជ្ឈដ្ឋាន និងសប្បុរសជន ដើម្បីជួយឧបត្ថម្ភគាំទ្រ «ទិវារប្បធម៌ជាតិ»
- ទទួលភារកិច្ចផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលប្រគល់ជូន។

ប្រការ៣ .-

គណៈកម្មការនេះ ត្រូវបង្កើតលេខាធិការដ្ឋានអចិន្ត្រៃយ៍មួយ ដែលមានទីតាំងនៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីចាត់ចែងការងារប្រចាំថ្ងៃ និងអាចបង្កើតអនុគណៈកម្មការមួយចំនួនតាមការចាំបាច់ ដែលអនុគណៈកម្មការនីមួយៗត្រូវដឹកនាំដោយប្រធាន០១ (មួយ) រូប។

គណៈកម្មការនេះ មានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីសម្រួលដល់ដំណើរការការងាររបស់ខ្លួន។

ប្រការ៤ .-

អនុប្រធាន និងសមាជិកនៃគណៈកម្មការនេះ និងប្រធាន និងសមាជិកនៃអនុគណៈកម្មការ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន។

ប្រការ៥ .-

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវជួយសម្របសម្រួលថវិកាជូនគណៈកម្មការនេះ តាមតម្រូវការជាក់ស្តែង។

ប្រការ៦ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៧ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ខែ ឆ្នាំ ១១ ចេតា ខែ ១១ ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែ ១២ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៧
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...០.៤...ស.ស.១

សេចក្តីសម្រេច

ស្តីពីការតែងតាំងទិប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការបង្កើតខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

ស ម្រេ ច

ប្រការ ១.- តែងតាំងលោក **តាមី ព័រឡេបប៊ូ ម៉ារីយ៉ូ** (Tami Piergiorgio Maria)(ឈ្មោះខ្មែរ **សែន សីលា**) ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ប្រការ ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ព្រមទាំងសាមីខ្លួន ដូចមានចែងក្នុងប្រការ ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ ២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

ថ្ងៃ ព្រហស្បតិ៍ ៦ កើត ខែ បុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ✓
ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

រាជរដ្ឋាភិបាល

Royal Government

ជាតិ សាសនា ព្រះមហាក្សត្រ

Nation Religion King

No. ០៤ ៨៥

**DECISION
ON**

**The Nomination of Advisor to Samdech Akka Mha Sena Padei Techo
Hun Sen Prime Minister of Kingdom of Cambodia**

Royal Government of Cambodia

- Having seen the Constitution of the Kingdom of Cambodia
- Having seen Preah Reach Kret No. NS/RKT/0918/925 of 6 September 2018 on the appointment of the Royal Government of Cambodia
- Having seen Preah Reach Kram No. NS/RKM/0618/012 of 28 June 2018 Promulgation on the Law on the organization and Functioning of the Council of the Mininsters
- Having seen Sub Decree 114 dated 6 September 2018 on the Establishment of the Cabinet of Samdech Akka Mha Sena Padei Techo **Hun Sen** Prime Minister of Kingdom of Cambodia
- Pursuant to the need of the Royal Government

Decides

Article1.- To appoint Mr. **Tami Piergiorgio Maria** (name in Khmer **Sen Seila**) as Personal advisor to Samdech Akka Moha Sena Padei Techo **Hun Sen** Prime Minister of the Kingdom of Cambodia.

Article2.- Minister of the Council of Ministers, Minister of Economy and Finance, Minister of the Public Function, all relevant Ministers/Institutions and Person as described in article 1 to implement this decision effectively from the date of signature herein.

CC

- Cabinet of Royal Palace
- General Secretary of the Constitutional Council
- General Secretary of the Senate
- General Secretary of the National Assembly
- Cabinet of Samdech Techo Prime Minister
- Cabinet of Deputy Prime Minister
- As article 2
- Official Journal
- Archives



Phnom Penh, **11** January, 2019
Prime Minister

Samdech Akka Moha Sena Padei Techo Hun Sen



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ០១ ស.ណ

សាធារណៈ

ស្តីពី

**ការកំណត់នីតិវិធីសម្រាប់បើកប្រាក់ប្រាក់របបសន្តិសុខសង្គមរៀងរាល់
ពីរសប្តាហ៍ម្តងក្នុងខែនីមួយៗ ដូចអតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន និងអ្នកនៅក្នុងបន្ទុក**

ដើម្បីការធានាបើកផ្តល់ប្រាក់របបសន្តិសុខសង្គមជូនអតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន និងអ្នកនៅក្នុងបន្ទុក តាមរយៈបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល (ប.ជ.ស.) និងបេឡាជាតិអតីតយុទ្ធជន (ប.ជ.អ.) បានឆាប់ រហ័ស ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅរៀងរាល់ពីរសប្តាហ៍ម្តងក្នុងខែ នីមួយៗ រាជរដ្ឋាភិបាលសូមធ្វើការ ណែនាំដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចខាងក្រោម ៖

១ - ការរៀបចំតារាងបើកប្រាក់របបសន្តិសុខសង្គម នៃខែនីមួយៗ

ប.ជ.ស. និង ប.ជ.អ. ត្រូវគ្រប់គ្រងការបញ្ចូល ការផ្លាស់ប្តូរស្ថានភាព និងការលុបសិទ្ធិវិនិច្ឆ័យរបស់ខ្លួននៅរៀងរាល់ មុនដំណាច់សប្តាហ៍ទី៣នៃខែនីមួយៗ ដើម្បីរៀបចំតារាងបើកប្រាក់របបសន្តិសុខសង្គម។ ប.ជ.ស. និង ប.ជ.អ. ត្រូវរៀបចំ ការណែនាំលម្អិតអំពីនីតិវិធី ទម្រង់បែបបទ និងឯកសារតម្រូវក្នុងការគ្រប់គ្រង ការបញ្ចូល ការផ្លាស់ប្តូរស្ថានភាព និងការលុប សិទ្ធិវិនិច្ឆ័យ ដល់អង្គការចំណុះ ដោយសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត។

២ - ការរៀបចំអាណត្តិបើកប្រាក់របបសន្តិសុខសង្គម

ប.ជ.ស. និង ប.ជ.អ. ត្រូវរៀបចំអាណត្តិបើកប្រាក់របបសន្តិសុខសង្គម ដោយផ្អែកលើតារាងទូទាត់ប្រាក់របបសន្តិសុខ សង្គមប្រចាំខែ និងត្រូវបើកផ្តល់ប្រាក់របបសន្តិសុខសង្គមនៅរៀងរាល់ពីរសប្តាហ៍ម្តងក្នុងខែនីមួយៗ។

៣ - ការពិនិត្យ និងចុះហត្ថលេខាលើអាណត្តិបើកប្រាក់របបសន្តិសុខសង្គម

- អាណត្តិបើកប្រាក់របបសន្តិសុខសង្គម ដែលត្រូវបានចុះហត្ថលេខាដោយអាណាប័ក និងទទួលបានទិដ្ឋាការពីមន្ត្រី ត្រួតពិនិត្យហិរញ្ញវត្ថុអមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបញ្ជូនទៅអគ្គនាយកដ្ឋាន រចនាគារជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យ៉ាងយូរត្រឹមថ្ងៃទី៤ ក្នុងសប្តាហ៍ទី១នៃខែ ដែលត្រូវបើកផ្តល់ប្រាក់ របបសន្តិសុខសង្គម

- ក្នុងករណីពុំទាន់មានមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុប្រចាំនៅក្រសួង ស្ថាប័ន អាណត្តិបើកប្រាក់របបសន្តិសុខសង្គម ដែលត្រូវ បានចុះហត្ថលេខាដោយអាណាប័ករួចហើយ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ យ៉ាងយូរត្រឹមថ្ងៃទី១ ក្នុងសប្តាហ៍ទី១នៃខែ ដែលត្រូវបើកផ្តល់ប្រាក់របបសន្តិសុខសង្គម ដើម្បីទទួលបាន ទិដ្ឋាការ រួចត្រូវបាន បញ្ជូនទៅអគ្គនាយកដ្ឋានរចនាគារជាតិយ៉ាងយូរត្រឹមថ្ងៃទី៤ ក្នុងសប្តាហ៍ទី១ នៃខែ ដែលត្រូវបើក ផ្តល់ប្រាក់របបសន្តិសុខ សង្គម។

៤ - ការបើកផ្តល់ប្រាក់របបសន្តិសុខសង្គម

- អគ្គនាយកដ្ឋានរចនាគារជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវចាត់ចែងការត្រួតពិនិត្យ និងរៀបចំបើក ផ្តល់ប្រាក់ របបសន្តិសុខសង្គមដល់ ប.ជ.ស. និង ប.ជ.អ. ឲ្យបានទាន់ពេលវេលានៅរៀងរាល់ពីរសប្តាហ៍ម្តងក្នុង ខែនីមួយៗក្នុងនោះ ៖

លើកទី១ឲ្យបានទាន់ក្នុងសប្តាហ៍ទី២ និងលើកទី២ឲ្យបានទាន់ក្នុងសប្តាហ៍ទី៤ បន្ទាប់ពីទទួល បានអាណត្តិបើកប្រាក់របបសន្តិសុខសង្គមពី ប.ជ.ស. និង ប.ជ.អ. តាមកាលកំណត់ខាងលើ

- ក្នុងករណី ប.ជ.ស. និង ប.ជ.អ. មិនបានបញ្ជូនអាណត្តិបើកប្រាក់របបសន្តិសុខសង្គមតាមកាលកំណត់ខាងលើ អគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវចាត់ចែងបើកផ្តល់ប្រាក់របបសន្តិសុខសង្គមដល់ ប.ជ.ស. និង ប.ជ.អ. ដោយធ្វើការបុរេប្រទានសាច់ប្រាក់ផ្អែកលើតារាងទូទាត់ប្រាក់របបសន្តិសុខសង្គមនៃសប្តាហ៍ កន្លងទៅដែលផ្តល់ ដោយ ប.ជ.ស. និង ប.ជ.អ. ឲ្យបានទាន់ពេលវេលាកំណត់ ដោយចាត់ទុកថា ប.ជ.ស. និង ប.ជ.អ. បានឯកភាពជាស្វ័យប្រវត្តិ លើការទូទាត់បើកផ្តល់ប្រាក់របបសន្តិសុខសង្គមនោះ ប៉ុន្តែ ប.ជ.ស. និង ប.ជ.អ. ត្រូវធ្វើការ ទូទាត់ជម្រះបញ្ជីបុរេប្រទាននោះ តាមក្រោយ ស្របតាមនីតិវិធីហិរញ្ញវត្ថុ

- ប.ជ.ស. និង ប.ជ.អ. ត្រូវចេញសេចក្តីជូនដំណឹងស្តីពីកាលបរិច្ឆេទ នៃការបើកប្រាក់របបសន្តិសុខសង្គមជូន អតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន និងអ្នកនៅក្នុងបន្ទុក។

៥ - គណនេយ្យភាព និងការទទួលខុសត្រូវ

- អាជ្ញាធរមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យ និងចុះហត្ថលេខាលើឯកសារពាក់ព័ន្ធនឹងអាណត្តិបើកប្រាក់របប សន្តិសុខសង្គម ដូចដែលបានរៀបរាប់ខាងលើ ត្រូវចាត់ចែងបំពេញភារកិច្ចឱ្យបានទាន់ពេលវេលាកំណត់។

- អាជ្ញាធរមានសមត្ថកិច្ច ដែលត្រូវអនុវត្តភារកិច្ចតាមខ្លឹមសារ នៃសារាចរនេះ ត្រូវមានគណនេយ្យភាពចំពោះ រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធផ្អែកតាមកម្រិតឋាននុក្រម ព្រមទាំងត្រូវទទួលខុសត្រូវផ្សេងទៀត ជាយថា ហេតុផ្អែកតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។

បានទទួលសារាចរណែនាំនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវអនុវត្តឲ្យបានប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់។

ថ្ងៃ ទី ១១ ខែ មេសា ឆ្នាំ ២០១៩
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
 - គ្រប់សាលារាជធានី ខេត្ត
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ០១...ស.វ.ណ.ស

ជាតិ សាសនា ព្រះមហាក្សត្រ

សភាបរទេស

ស្តីពី

ការផ្តល់លិខិតឆ្លងដែនការទូត

កន្លងមក រាជរដ្ឋាភិបាលសង្កេតឃើញថា ឥស្សរជន និងក្រសួង ស្ថាប័នមួយចំនួន បានតែងតាំង បុគ្គលដែលជាពលរដ្ឋបរទេសធ្វើជាទីប្រឹក្សា និងជំនួយការ។ ក្នុងចំណោមបុគ្គលទាំងនោះ មានខ្លះបាន ចូលសញ្ជាតិខ្មែរ និងបានដាក់ពាក្យសុំប្រើប្រាស់លិខិតឆ្លងដែនការទូតនៃព្រះរាជាណាចក្រកម្ពុជា។

ដោយសង្កេតឃើញពីភាពមិនចាំបាច់ក្នុងការប្រើប្រាស់លិខិតឆ្លងដែនការទូតក្នុងករណីបែបនេះ និង ដើម្បីបង្ការ ទប់ស្កាត់ការប្រើប្រាស់លិខិតឆ្លងដែនការទូតមិនត្រឹមត្រូវទៅតាមបេសកកម្ម ស្របតាមអនុក្រឹត្យ លេខ ២០២ អនក្រ.បក. ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០០៨ ស្តីពីការផ្តល់ និងការប្រើប្រាស់លិខិតឆ្លងដែនការទូត និង លិខិតឆ្លងដែនផ្លូវការ រាជរដ្ឋាភិបាលសម្រេចធ្វើការណែនាំបន្ថែមអំពីបែបបទនៃការផ្តល់ និងការប្រើប្រាស់ លិខិតឆ្លងដែនការទូត ដូចខាងក្រោម៖

- ១- លិខិតឆ្លងដែនការទូតនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវផ្តល់ជូនទីប្រឹក្សា ឬជំនួយការ ដែលគ្មាន សញ្ជាតិ ខ្មែរពីកំណើត របស់ឥស្សរជនជាន់ខ្ពស់ ឬរបស់ក្រសួង ស្ថាប័ននានាឡើយ លើកលែងតែ ក្នុងករណីដែលរាជរដ្ឋាភិបាលយល់ថាចាំបាច់បំផុត។
- ២- រាល់ក្រសួង ស្ថាប័ន មានភារកិច្ចប្រមូលលិខិតឆ្លងដែនការទូតដែលក្រសួង ស្ថាប័ននោះបាន ស្នើសុំជូនទីប្រឹក្សា និងជំនួយការរបស់ខ្លួន ដែលពុំមានសញ្ជាតិខ្មែរពីកំណើត ហើយប្រគល់លិខិត ឆ្លងដែនការទូតទាំងនោះជូនក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ មិនឲ្យហួសពីរយៈពេល មួយខែ គិតចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរនេះ។
- ៣- ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ មានភារកិច្ចពិនិត្យ ធ្វើមោឃភាពលិខិតឆ្លងដែន ការទូត ដែលកន្លងមកត្រូវបានផ្តល់ជូនបុគ្គលដែលគ្មានសញ្ជាតិខ្មែរពីកំណើត។

៤- ក្រសួងមហាផ្ទៃ មានភារកិច្ចសហការទប់ស្កាត់ការប្រើប្រាស់លិខិតឆ្លងដែនការទូតទាំងនោះ សម្រាប់ការចេញចូលនៅតាមច្រកទ្វារព្រំដែននានានៃព្រះរាជាណាចក្រកម្ពុជា ទៅតាមការស្នើសុំ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ទទួលបានសារាចរណែនាំនេះ គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវទទួលបន្ទុកអនុវត្តឲ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ថ្ងៃ ពុធ ៤ កើត ខែ បុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖
- គ្រប់ក្រសួង ស្ថាប័ន
 - ឧទ្ធរណ៍យសម្តេចតេជោនាយករដ្ឋមន្ត្រី
 - រាជកិច្ច

សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្រូវឯកសារជាតិ
ទីស្តីការគណៈរដ្ឋមន្ត្រី